



អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  
 Celebration of the National Anti-Human Trafficking Day

**ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់**

**សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  
 រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ និង លោកជំទាវ**

**Presided over by**

**Samdech Krolahom SAR KHENG Deputy Prime Minister  
 Chairperson of NCCT and Lok Chum Teay**

នៅសាលាមហាស្រុតកោះពេជ្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣:០០រសៀល  
 At Koh Pich Conference Hall, 12 December 2019 at 3:00pm



[www.ncct.gov.kh](http://www.ncct.gov.kh)


Joining together to End Trafficking in Persons for Cambodia

**រួមគ្នាប្រយុទ្ធប្រឆាំងជួញដូរមនុស្សកម្ពុជា**



អបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  
 Celebration of the National Anti-Human Trafficking Day

**សូមគោរព យាង និងអញ្ជើញ  
 Cordially Invite**



នៅសាលាមហាស្រុតកោះពេជ្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣:០០រសៀល  
 At Koh Pich Conference Hall, 12 December 2019 at 3:00pm

សូមឆ្លើយតបតាមលេខ៖  
 097 988 458 5  
 077 701 238  
 012 871 773

(សូមពាក់អាវយឺតដែលកម្មវិធីបានផ្ញើជូន / Please wear the Event's T-shirt provided)





# គោលបំណងនៃការប្រារព្ធទិវាជាតិ

Purpose of the National Day for Anti-Human Trafficking

- ➔ បង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមសហការគ្នា ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។
- ➔ To highlight the Strong Commitment of the Royal Government of Cambodia and its people to joining together to end Trafficking in persons for Cambodia.

[www.ncct.gov.kh](http://www.ncct.gov.kh)

## កម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

## Program for National Day of Anti-Human Trafficking

- ☞ ម៉ោង ១៣:៣០-១៤:៣០៖ ជួបជុំសមាជិកអង្គមិទ្ធិញ្ញ
- ☞ ម៉ោង ១៤:៣០-១៤:៤៥ ៖ ភ្ញៀវកិត្តិយសអញ្ជើញដល់
- ☞ ម៉ោង ១៤:៤៥-១៥:០០ ៖ គណៈអធិបតីអញ្ជើញដល់
- ☞ ម៉ោង ១៥:០០ ៖ សម្តេចក្រឡាហោម **ស ខេង** និងលោកជំទាវអញ្ជើញដល់
  - ❖ ពិធីបង្ហោះប៉េងប៉េងនាំសារ និងទស្សនាពិព័រណ៍នៅខាងមុខសាលប្រារព្ធពិធី
  - ❖ គណៈអធិបតីអញ្ជើញចូលក្នុងសាលប្រារព្ធពិធី
- ☞ ម៉ោង ១៥:១៥ ៖ ចាប់ផ្តើមកម្មវិធី
  - ❖ ប្រកាសហេតុ គោលបំណងនៃមិទ្ធិញ្ញ និងដំណើរការនៃកម្មវិធី
  - ❖ មតិស្វាគមន៍ និងរបាយការណ៍សង្ខេប (លោកជំទាវ **ជូ ប៊ុនអេង** អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ)
- ☞ ម៉ោង ១៥:៣៥-១៦:០០ ៖ ខ្សែវីដេអូបទយកការណ៍ស្តីពីអំពើជួញដូរមនុស្ស និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា
- ☞ ម៉ោង ១៦:០០-១៦:៣០ ៖ ការសម្តែងសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ☞ ម៉ោង ១៦:៣០ ៖ មតិសំណេះសំណាល និងអនុសាសន៍ដឹកនាំរបស់ សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- ☞ ម៉ោង ១៧:០០ ៖ បិទកម្មវិធី

- ☞ 13:30-14:30 : Arrival of participants
- ☞ 14:30-14:45 : Arrival of distinguished guests
- ☞ 14:45-15:00 : Arrival of Delegates
- ☞ 15:00 : Arrival of **Samdech Krolahom SAR KHENG** and **Lok Chum Teav**
  - ❖ Flying message balloons and visiting exhibition in front of the Meeting Hall
  - ❖ Delegates enter the Meeting Hall
- ☞ 15:15 : Introduction
  - ❖ Announce the purpose of the meeting program
  - ❖ Welcome Remarks and report by Her Excellency **CHOU BUN ENG**, Deputy Chair of the National Committee for Counter Trafficking in Persons (N.C.C.T)
- ☞ 15:35-16:00 : Documentary film on the Situation of trafficking in persons and the response of the Royal Government of Cambodia.
- ☞ 16:00-16:30 : Arts Performance by the Ministry of Culture and Fine Arts
- ☞ 16:30 : Special Remarks and Recommendations by Samdech Krolahom **SAR KHENG**, Deputy Prime Minister, Minister of Interior, Chairperson of the National Committee for Counter Trafficking in Persons
- ☞ 17:00 : Closing.

(សូមពាក់អាវយឺតដែលកម្មវិធីបានផ្ញើជូន - Please wear the Event's T-shirt provided)

... កម្មវិធីនេះនឹងអាចកែប្រែបានក្នុងករណីចាំបាច់ - This program is tentative